

«ទ្រង់រស់! សិរីល្អទាំងអស់ថ្វាយព្រះនាមទ្រង់!»

អែលខើរ រីឆាដ ជី ស្កត

នៃក្រុមនៃពួកសាវកដប់ពីរនាក់

នៅព្រឹកថ្ងៃបុណ្យអ៊ីស្ទើរ គឺជាថ្ងៃដ៏បរិសុទ្ធដែលត្រូវបានរៀបចំឡើងដោយពួកគ្រីស្ទានទូទាំងពិភពលោក ប្រារព្ធដល់ ជ័យជំនះ ដែលព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើសេចក្តីស្លាប់។ ការរស់ឡើងវិញរបស់ទ្រង់ ដែលនៅត្រង់ចំណុចនោះ គឺជាច្រវាក់នៃសេចក្តីស្លាប់ដ៏រឹងមាំ។ ទ្រង់បានបើកផ្លូវឱ្យកូនចៅរបស់ព្រះវរបិតាស្នូតម្នាក់ៗកើតនៅលើផែនដីអាច មានឱកាសរស់ពីសេចក្តីស្លាប់ ដើម្បីរស់នៅម្តងទៀត។

ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌រីករាយខ្លាំងណាស់នៅថ្ងៃដ៏ពិសិដ្ឋនោះ នៅពេលដែលព្រះរាជបុត្រារបស់ទ្រង់បានប្រតិបត្តិ មានភាពសក្តិសមទាំងស្រុងបានបំបែកច្រវាក់នៃសេចក្តីស្លាប់។ តើអ្វីជាគោលបំណងដ៏នៅអស់កល្បជានិច្ច ដែលត្រូវតែមានផែនការនៃសុភមង្គលរបស់ព្រះវរបិតាស្នូតរបស់យើងលើកលែងតែផែនការនោះធ្វើឱ្យសកម្ម តាមរយៈដង្វាយធួនដ៏ជានិរន្តរ៍ និងអស់កល្បជានិច្ចនៃព្រះរាជបុត្រាដែលប្រតិបត្តិតាមយ៉ាងរុងរឿងនោះធ្វើឡើង? តើអ្វីជាគោលបំណងដ៏នៅអស់កល្បជានិច្ច ដែលបានមកពីការបង្កបង្កើតផែនដី ព្រមជាមួយនឹង ព្រះវិញ្ញាណអាច ទទួលបានរូបកាយ ប្រសិនបើសេចក្តីស្លាប់គឺជាទីបញ្ចប់នៃការរស់នៅ ហើយគ្មាននរណានឹងត្រូវបានរស់ឡើងវិញនោះ? ឱ! នោះគឺជាគ្រានៃព្រឹកដ៏រុងរឿងចំពោះមនុស្សទាំងអស់ដែលយល់អំពី សារៈសំខាន់របស់កិច្ចការនេះ។

បុណ្យអ៊ីស្ទើរគឺជារដូវកាលដ៏ពិសិដ្ឋ នៅពេលដែលដួងចិត្តរបស់ពួកគ្រីស្ទានដែលមានសេចក្តីជំនឿ មានអំណរគុណដ៏ រាបទាបចំពោះព្រះអង្គសង្គ្រោះជាទីស្រឡាញ់។ វាគឺជារដូវកាលដែលគួរតែនាំមកនូវ សេចក្តីសុខសាន្ត និងសេចក្តីអំណរ ចំពោះមនុស្សទាំងអស់ដែលស្រឡាញ់ទ្រង់ និងបង្ហាញសេចក្តីស្រឡាញ់នេះតាមរយៈការគោរពប្រតិបត្តិ តាមព្រះបញ្ញត្តិ ទាំងឡាយរបស់ទ្រង់។ បុណ្យអ៊ីស្ទើរនាំឱ្យមាន ការគិតអំពីព្រះយេស៊ូវ អំពីជីវិតរបស់ទ្រង់ ដង្វាយធួន ការរស់ឡើងវិញ និងសេចក្តីស្រឡាញ់។ ទ្រង់បានរស់ពីសេចក្តីស្លាប់ «ប្រោសឱ្យជានៅក្នុងចំអង្គស្លាប់ទ្រង់»។ ឱ! តើយើងត្រូវការ ការព្យាបាលដែលព្រះអង្គប្រោសលោះអាចផ្តល់ឱ្យយ៉ាងណាទៅ។ សារលិខិតរបស់ខ្ញុំគឺជា សារលិខិតនៃ សេចក្តីសង្ឃឹម ដែលផ្អែកលើគោលការណ៍ទាំងឡាយដែលមាននៅក្នុងការបង្រៀន នៃមេត្រូបង្រៀនគឺព្រះយេស៊ូវគ្រីស្ទ។

សមាជិកទាំងឡាយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អាចយល់កាន់តែបានច្រើនពី ទំហំដ៏ជ្រៅពីការព្យាបាលដែលបានផ្តល់ឱ្យដោយដង្វាយធួនរបស់ទ្រង់ ពីព្រោះយើងមាននូវភាពពេញលេញនៃ គោលលទ្ធិរបស់ទ្រង់។ យើងដឹងថា ទ្រង់មានព្រះឆន្ទៈធ្វើដោយការឈឺចាប់យ៉ាងខ្លាំង ហើយការពលិកម្មនោះពុំមែន គ្រាន់តែជះឥទ្ធិពលលើយើងនៅក្នុងជីវិត នេះនោះទេ ប៉ុន្តែនៅពេញជីវិតដ៏នៅអស់កល្បជានិច្ចផងដែរ។

បុណ្យអ៊ីស្ទើរនេះ នៅពេលដែលអ្នកធ្វើការប្រារព្ធដល់ការរស់ឡើងវិញ និងតម្លៃដែលបានបង់ និង
អំណោយទាន ដែលផ្តល់ឱ្យតាមរយៈដង្ហាយធួន សូមគិតពិចារណា អំពីអ្វីដែលព្រះគម្ពីរបាន បង្រៀន
ពីព្រឹត្តិការណ៍ ដ៏ពិសិដ្ឋទាំងនោះ។ ទីបន្ទាល់របស់អ្នកអំពីការពិតនឹងត្រូវបានពង្រឹងឡើង។ អ្វីៗទាំងនោះ
នឹងលើសពីគោលការណ៍ដែល អ្នកគ្រាន់តែទន្ទេញ ចាំមាត់។ គោលការណ៍ទាំង នេះត្រូវតែក្លាយ ជាផ្នែក
មួយនៃខ្លួនរបស់អ្នក ជាការការពារដ៏អស្ចារ្យប្រឆាំងនឹងការកើនឡើង នៃអំពើគួរឱ្យខ្ពើមឆ្កើមដែលជះ
ឥទ្ធិពលដល់ពិភពលោក។

ព្យាករណ៍លីហៃ បានប្រកាសពីសេចក្តីពិតដ៏ជ្រាលជ្រៅមួយ នៅពេលដែលគាត់ថ្លែងថា៖ «ហេតុដូច្នោះហើយ
សេចក្តី ប្រោសលោះ នឹងមកដោយ និងតាមរយៈព្រះម៉ែស៊ីដ៏បរិសុទ្ធ ត្បិតទ្រង់ពោរពេញទៅដោយ
ព្រះគុណ និង សេចក្តីពិត។ មើលចុះ ទ្រង់ថ្វាយរូបអង្គទ្រង់ដោយញូបូជាជំនួសអំពើបាប ដើម្បីតបស្នងការ
ចុងបំផុតនៃក្រឹត្យវិន័យ ដល់អ្នកណាដែល មានចិត្តសង្រេង និងវិញ្ញាណទន់ទាប ហើយគ្មានអ្នកណា ទៀត
សោះដែលអាចតបស្នងការចុងបំផុតនៃក្រឹត្យវិន័យបាន» (នីហ្វែទី 2 2:6--7)។ ត្បិតអំនួត និងការ ក្រអឺត
ក្រទម វាគឺជាគំនិតដែលថាគ្មានដង្ហាយធួនឡើយ។

ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់។ ទ្រង់គឺជាព្រះអង្គសង្គ្រោះ ជាព្រះប្រោសលោះរបស់យើង។ រូបកាយ
ទ្រង់រុងរឿង ត្រូវបានរស់ឡើងវិញ។ ទ្រង់មានសមត្ថភាពដើម្បីធ្វើឱ្យមានទំនាក់ទំនងនៃសេចក្តី ស្រឡាញ់ដ៏
មានអំណាចយ៉ាងខ្លាំង ដែលលើសពីភាសារបស់មនុស្សលោកអាចថ្លែងឱ្យគ្រប់គ្រាន់បាន។ ទ្រង់បាន
ប្រទានជីវិតរបស់ទ្រង់បំបែក ចំណងនៃ សេចក្តីស្លាប់។ ដង្ហាយធួនរបស់ ទ្រង់បានធ្វើឱ្យសកម្ម ទាំងស្រុង
នូវផែនការនៃសុភមង្គលនៃព្រះវរបិតារបស់ទ្រង់ ដែលគង់នៅស្ថានសួគ៌។

ព្រះយេស៊ូវធ្វើឱ្យមានគុណភាពរវាងយុត្តិធម៌ និងសេចក្តីមេត្តាករុណា ដោយផ្អែកទៅលើការគោរព
ប្រតិបត្តិរបស់យើង ចំពោះដំណឹងល្អរបស់ទ្រង់។ ទ្រង់គឺជាពន្លឺចំពោះមនុស្សលោកទាំងអស់។ ទ្រង់គឺជា
គ្រឹះនៃសេចក្តីពិតទាំងអស់។ ទ្រង់បានបំពេញសេចក្តីសន្យារបស់ទ្រង់ទាំងអស់។ អស់អ្នកទាំងឡាយ ណា
ដែលគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ទ្រង់ នឹងទទួលបានពរជ័យដ៏អស្ចារ្យបំផុតដែលពុំអាច នឹកគិត
ដល់បានឡើយ។

បើគ្មានដង្ហាយធួនទេ នោះផែនការនៃសុភមង្គលរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ពុំអាចមាន
ប្រសិទ្ធភាពទាំងស្រុង បានឡើយ។ ដង្ហាយធួនផ្តល់ឱកាសទាំងអស់ដើម្បីយកឈ្នះលើផលនៃកំហុស
ដែលបានធ្វើឡើងនៅក្នុងជីវិតនេះ។ នៅ ពេលដែលយើងគោរពតាមបញ្ញត្តិ នោះយើងនឹងទទួលបាន
ពរជ័យ។ នៅពេលយើងបំពានលើក្រឹត្យវិន័យមួយ នោះនឹងគ្មានអ្វីនៅសេសសល់មកពីការ ប្រតិបត្តិ
កាលពីមុន ដើម្បីទាមទារនូវសេចក្តីយុត្តិធម៌ចំពោះការបំពានលើ ក្រឹត្យវិន័យនោះ ឡើយ។ ដង្ហាយ

ធួនរបស់ព្រះអង្គសង្គ្រោះអនុញ្ញាតឱ្យយើងដើម្បីប្រែចិត្តពីការមិនប្រតិបត្តិរបស់យើង ហើយដើម្បីជៀស
វាងការដាក់ទណ្ឌកម្មដែលយុត្តិធម៌នឹងត្រូវតែធ្វើឡើង។

គារវភាព និងអំណរគុណរបស់ខ្ញុំចំពោះដង្ហោយធួនព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល ជាម្ចាស់នៃមេត្រីភាព និង
ជា ព្រះប្រោស លោះ របស់យើងបន្តពង្រីកនៅពេលដែលខ្ញុំព្យាយាមដើម្បីយល់ បន្ថែមទៀតអំពី ដង្ហោយ
ធួន។ ខ្ញុំដឹងថា គ្មានគំនិតរមែង ស្លាប់ណាអាចយល់បានគ្រប់គ្រាន់ឡើយ ឬភាសារបស់មនុស្ស អាចថ្លែង
ឱ្យបានត្រឹមត្រូវនោះដែរ សារៈសំខាន់ទាំងមូល ដែលព្រះយេស៊ូវគ្រីស្ទបានធ្វើចំពោះកូនចៅ របស់
ព្រះវរបិតាស្នូតតាមរយៈដង្ហោយធួនរបស់ទ្រង់។ រហូតដល់ពេលឥឡូវ នេះ ដង្ហោយធួននៅ តែសំខាន់ដែល
យើងម្នាក់ៗ រៀននូវអ្វីដែលយើងអាចធ្វើអំពីដង្ហោយធួន។ ដង្ហោយធួនគឺជាគ្រឿងផ្សំដ៏ចាំបាច់ចំពោះផែនការ
នៃសុភមង្គល របស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ បើគ្មានផែនការនោះទេ ពុំអាចមានអ្វីដែល ធ្វើឱ្យ
សកម្មឡើងវិញឡើយ។ ការយល់ដឹងរបស់អ្នកពីដង្ហោយធួន និងអត្ថន័យដែលវា ផ្តល់ឱ្យជីវិតរបស់អ្នក
នឹងផ្លាស់ប្តូរ នូវការប្រើប្រាស់ចំណេះវិជ្ជា បទពិសោធន៍ និងជំនាញទាំងឡាយរបស់ អ្នកដែលតម្រូវឱ្យ
មាននៅក្នុងជីវិតរមែងស្លាប់ ដោយមានអត្ថប្រយោជន៍។

ខ្ញុំជឿថា វាជារឿងដ៏គួរឱ្យចេះដឹងមួយ នៅក្នុងការព្យាយាមគិតស្រមៃអំពីអ្វីដែលដង្ហោយធួន តម្រូវឱ្យមាន
ទាំងមកពីព្រះវរបិតា និងព្រះរាជបុត្រាដ៏មានឆន្ទៈរបស់ទ្រង់។ ឧបសគ្គបីយ៉ាងដែលព្រះអង្គសង្គ្រោះ
ប្រឈមមុខគឺ៖

ទីមួយ ស្មារតីទទួលខុសត្រូវដ៏ធំ ត្បិតទ្រង់ជ្រាបថាលើកលែងតែវាត្រូវបានធ្វើឡើងយ៉ាងឥតខ្ចោះ នោះពុំ
អាចមានកូនចៅ ណាម្នាក់របស់ព្រះវរបិតាស្នូតអាចត្រឡប់ទៅកាន់ទ្រង់វិញបានឡើយ។ កូនចៅរបស់ទ្រង់
អាចត្រូវបានកាត់ចេញពី វត្តមានរបស់ទ្រង់ជារៀងរហូត ដោយសារតែគ្មានផ្លូវដើម្បីប្រែចិត្ត ចំពោះការ
បំពានលើក្រិត្យវិន័យទាំងឡាយ និងគ្មានអ្វីដែលមិនស្អាតអាចអាស្រ័យនៅជាមួយនឹងព្រះបានឡើយ។
ផែនការរបស់ព្រះវរបិតារបស់ទ្រង់នឹងត្រូវ បរាជ័យ ហើយកូនវិញ្ញាណម្នាក់ៗនឹងអាចត្រូវបាន នៅក្រោម
ការគ្រប់គ្រង និងទារុណកម្មជារៀងរហូតរបស់សាតាំង។

ទីពីរ នៅក្នុងគំនិត និងដួងចិត្តដ៏បរិសុទ្ធតតខ្លោះរបស់ទ្រង់ ទ្រង់ត្រូវតែជ្រាបដឹងដោយផ្ទាល់ចំពោះផល
ដែលមនុស្សទាំងអស់នឹងជួបប្រទះ ទាំងអំពើបាបគ្មានសីលធម៌ និងអំពើទុច្ចរិត។

ទីបី ទ្រង់ត្រូវតស៊ូលើការវាយប្រហារដ៏យោរយៅរបស់ពួកពលបរិវាររបស់សាតាំង ខណៈដែលទាំងខាង
រូបកាយ និងខាងសតិអារម្មណ៍បង្ខិតបង្ខំឱ្យមានកំណត់នោះ។ បន្ទាប់មក ចំពោះមូលហេតុនោះ យើង
ពុំបានដឹងទាំងស្រុងនោះឡើយដែលនៅចុងបញ្ចប់នៃសមត្ថភាពរបស់ទ្រង់ នៅពេលដែលព្រះអង្គ
សង្គ្រោះត្រូវការជំនួយបំផុតនោះ ព្រះវរបិតារបស់ទ្រង់បាន ទុកឱ្យទ្រង់លើកដាក់ ខ្លួននូវទំនួលខុសត្រូវដ៏

ធ្ងន់ធ្ងរដោយប្រើកម្លាំង និងសមត្ថភាពរបស់ទ្រង់ផ្ទាល់។

ខ្ញុំព្យាយាមស្រមៃមើលនូវអ្វីដែលជាអារម្មណ៍ដ៏គួរឱ្យឈឺចាប់ចំពោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌ នៅពេលដែល ព្រះអង្គសង្គ្រោះព្យាយាមស្រែកនៅលើឈើឆ្កាងថា៖ «ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានទ្រង់ចោលទូលបង្គំ?» ខ្ញុំមិនជឿឡើយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ បានបោះបង់ចោល ព្រះរាជបុត្រារបស់ទ្រង់ឱ្យ នៅលើឈើឆ្កាងនោះ ឡើយ។ ខ្ញុំជឿថា ការស្រែកយំនោះ គឺត្រូវបាន លើកទឹកចិត្ត នៅពេលដែលព្រះរាជបុត្រាអង្គនោះ ទទួលអារម្មណ៍ថា ជំនួយដែលទ្រង់តែងតែទទួល បានមកពីព្រះវរបិតារបស់ទ្រង់ត្រូវបានដកយកនោះទេ។ ព្រះវរបិតារបស់ទ្រង់ជ្រាបដឹងថា ព្រះអង្គសង្គ្រោះ ត្រូវតែសំរេចដង្ហោយធ្ងន់ទាំងស្រុង និងពេញលេញដោយខ្លួនព្រះអង្គទ្រង់ ដោយពុំមានជំនួយពីខាងក្រៅនោះឡើយ។ ព្រះវរបិតាពុំបានបោះបង់ចោលព្រះរាជបុត្រាទ្រង់ឡើយ។ ទ្រង់បានធ្វើឱ្យអាចធ្វើបានក្នុង ការធ្វើឱ្យ ព្រះរាជបុត្រាដ៏ឥតខ្ចោះរបស់ទ្រង់ឈ្នះលើផលផ្លែដ៏នៅអស់កល្បជានិច្ចនៃ ដង្ហោយធ្ងន់។

គ្មាននរណាម្នាក់នៅក្នុងចំណោមយើងអាចថ្លែងអំណរគុណនៅក្នុងជីវិតរមែងស្លាប់បានគ្រប់គ្រាន់នូវអត្ថប្រយោជន៍ទាំង ស្រុងជាផលមកពីដង្ហោយធ្ងន់នោះឡើយ។

មានតម្រូវការដ៏ចាំបាច់មួយដែលយើងម្នាក់ៗត្រូវតែពង្រឹងការយល់ដឹងរបស់យើងពីសារៈសំខាន់នៃដង្ហោយធ្ងន់របស់ ព្រះយេស៊ូវគ្រីស្ទ ដើម្បីឱ្យវាក្លាយជាគ្រឹះដ៏រឹងមាំដែលយើងត្រូវសង់ជីវិត របស់យើង។ នៅពេលដែលពិភពលោកកាន់តែ បាត់បង់បទដ្ឋាននៃគ្រឹះ ដែលជាកិត្តិយស គុណធម៌ និងបរិសុទ្ធភាពគឺត្រូវបានទុកមួយឡែក ដើម្បីបញ្ចុះបញ្ចូលដល់ការ ពេញចិត្តរបស់យើង នោះការយល់ដឹង និងសេចក្តីជំនឿរបស់យើងទៅលើដង្ហោយធ្ងន់នៃព្រះ យេស៊ូវគ្រីស្ទ នឹងផ្តល់កម្លាំង ព្រមទាំងសមត្ថភាពដែលត្រូវការដើម្បីមានជីវិតដ៏ជោគជ័យ។ វាក៏នឹងនាំមកនូវទំនុកចិត្ត នៅគ្រាដែលមានឧបត្ត និងសន្តិភាពនៅគ្រាដែលមានចលាចល។

ខ្ញុំសូមលើកទឹកចិត្តដោយអង់អាចថា សូមឱ្យអ្នកស្ថាបនាផែនការសិក្សាមួយ ដើម្បីឱ្យមានការយល់ ដឹងកាន់តែប្រសើរ និងថ្លែងអំណរគុណចំពោះផលដែលពុំអាចប្រៀបធៀបបាន នៅអស់កល្បជានិច្ច ជានិរន្តរនៃការបំពេញដ៏ឥតខ្ចោះរបស់ ព្រះយេស៊ូវគ្រីស្ទ នៃការតែងតាំងការហៅដ៏ទេវភាពរបស់ទ្រង់ ក្នុងនាមជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ។ ការគិតពិចារណាដ៏ជ្រាលជ្រៅពីបទគម្ពីរទាំងឡាយ ព្រមជាមួយនឹងការស្រាវជ្រាវ ការអធិស្ឋានឱ្យអស់ពីចិត្ត នឹងពង្រីកការយល់ដឹងរបស់អ្នក និងអំណរគុណចំពោះ ដង្ហោយធ្ងន់ដ៏ពុំអាចកាត់ថ្លៃបានរបស់ទ្រង់។ របៀបដ៏មានអំណាចមួយទៀត ដើម្បីរៀនអំពីព្រះយេស៊ូវគ្រីស្ទ គឺតាមរយៈការចូលរួមនៅក្នុងព្រះវិហារបរិសុទ្ធឱ្យ បានភ្ជាប់ខ្លួន។

សូមឱ្យយើងម្នាក់ៗរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្រៀនគោលការណ៍ពិតទាំងឡាយ

នៅក្នុងគេហដ្ឋានដ៏បរិសុទ្ធរបស់យើង។ នៅពេលដែលយើងធ្វើដូច្នោះ នោះយើងនឹងផ្តល់ឱ្យនូវឱកាស
ដ៏មហិមាជាងគេបំផុត ចំពោះ សុភមង្គលនៃកូនចៅរបស់ព្រះដែលទុកចិត្តឱ្យយើងមើលថែ។ សូមប្រើ
ប្រាស់សាសនាចក្រទុកជាឧបករណ៍ ដ៏សុចរិត ដើម្បីពង្រឹងគេហដ្ឋាន ប៉ុន្តែសូមដឹងថា ក្នុងនាមជាឪពុក
ម្តាយ យើងមានទំនួលខុសត្រូវ និងអភ័យឯកសិទ្ធិ ដ៏សំខាន់មួយ ដើម្បីទទួលបានការដឹកនាំពីព្រះអម្ចាស់
នៅក្នុងការអប់រំដល់កូនវិញ្ញាណរបស់ទ្រង់ ដែលត្រូវបានទុកចិត្ត ឱ្យយើងមើលថែ។

សារៈសំខាន់នៃការបង្រៀនសេចក្តីពិតនៅក្នុងគេហដ្ឋានគឺជាមូលដ្ឋានគ្រឹះ។ សាសនាចក្រគឺមានសារៈ
សំខាន់ណាស់ ប៉ុន្តែគឺនៅក្នុងគេហដ្ឋាននេះហើយដែលឪពុកម្តាយផ្តល់ឱ្យនូវការយល់ដឹងដែលត្រូវ បាន
ទាមទារ និងការណែនាំដល់កូនចៅ។ វាត្រូវបាននិយាយយ៉ាងពិតថា ការហៅដ៏សំខាន់បំផុតនៅក្នុង
ពេលនេះ និងពេលដ៏នៅអស់កល្បជានិច្ច គឺជាការហៅក្នុងនាមជាឪពុក និងម្តាយ។ នៅពេលណាមួយ
យើងត្រូវបានដោះលែងពីមុខងារ ទាំងអស់ដែលយើង បានទទួល ប៉ុន្តែយើងនឹងមិនដែលដោះលែងពី
ការហៅឱ្យធ្វើជាឪពុកម្តាយនោះឡើយ។

នៅពេលដែលអ្នកធ្វើការពិចារណា សូមកុំគ្រាន់តែអាន ប៉ុន្តែសូមគិតពិចារណា និងយកចិត្តទុកដាក់ នូវ
សារលិខិតនៃ បទគម្ពីរ នូវអំណាចនៃព្រះវិញ្ញាណបរិសុទ្ធដែលនឹងនាំមកនូវសេចក្តីពិតនៅក្នុងគំនិត
និងដួងចិត្តរបស់អ្នកទុកជាគ្រឹះ ដ៏មានសុវត្ថិភាពនៅក្នុងគ្រាដែលពុំជាក់លាក់ដែលយើងរស់នៅនេះ។ ក្នុង
នាមជាឪពុកម្តាយ សូមរៀបចំកូនចៅរបស់អ្នក ឱ្យត្រៀមខ្លួនសំរាប់ឧបសគ្គដែលពួកគេនឹងជួបប្រទះ។
សូមបង្រៀនពីសេចក្តីពិតដល់ពួកគេ សូមលើកទឹកចិត្តឱ្យពួកគេ រស់នៅតាមសេចក្តីពិត នោះពួកគេនឹង
មិនថ្វីទេ ទោះបីជាពិភពលោកនេះញាប់ញ័រយ៉ាងណាក្តី។

នៅក្នុងបុណ្យអុីស្ទ័រនេះ សូមធ្វើឱ្យព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទគឺជាចំនុចដ៏រស់រវើកនៅក្នុងគេហដ្ឋាន
របស់អ្នក។ សូមប្រាកដថា រាល់ការសំរេចចិត្តដែលអ្នកធ្វើ ទោះបីជាតាមបែបខាងវិញ្ញាណ ឬខាងរូបកាយក្តី
សូមឱ្យត្រូវបាន ដឹកនាំដោយគំនិត «តើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទចង់ឱ្យខ្ញុំធ្វើអ្វី?» នៅពេលដែល ព្រះអង្គ
សង្គ្រោះ គឺជាចំនុចសំខាន់ នៅក្នុងគេហដ្ឋានរបស់អ្នក នោះគេហដ្ឋានរបស់អ្នក នឹងពោរពេញដោយ
សន្តិភាព និងភាពស្មោះត្រង់។ មានវិញ្ញាណដ៏ កក់ក្តៅមួយដែលបំពេញនៅក្នុងគេហដ្ឋាន ដែលជាអារម្មណ៍
កុមារ និងមជ្ឈឹមវ័យចូលចិត្ត។

វិធីដ៏ប្រសើរបំផុតដើម្បីធ្វើការផ្លាស់ប្តូរជារៀងរហូតចំពោះសេចក្តីល្អគឺធ្វើឱ្យព្រះយេស៊ូវគ្រីស្ទក្លាយជាគំរូ
និងជាការបង្រៀនរបស់ទ្រង់ដឹកនាំជីវិតរបស់អ្នក។

ប្រសិនបើអ្នកពុំបានប្រកាន់ខ្ជាប់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ហើយមានអារម្មណ៍ថា គ្មានភាព
សក្តិសម សូមដឹងថា នេះហើយជាមូលហេតុដែលព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ បានពលិកម្ម ជីវិតរបស់

ទ្រង់។ តាមរយៈដង្ហាយធួន របស់ទ្រង់ ទ្រង់បានបើកឱកាសដើម្បីយកឈ្នះ លើកំហុស នីមួយៗជានិច្ច ដើម្បីប្រែចិត្តពីជំងឺដែល មិនត្រឹមត្រូវ និងដើម្បីយកឈ្នះលើឥទ្ធិពល អវិជ្ជមាន នៃជីវិត ដែលផ្ទុយពីការ បង្រៀនរបស់ទ្រង់។

ព្រះអង្គសង្គ្រោះស្រឡាញ់យើងម្នាក់ៗ ហើយនឹងធ្វើឱ្យអាចកើតមានបាន ចំពោះរាល់សេចក្តីត្រូវ ការរបស់ យើងដើម្បីស្តាប់ចិត្ត នៅពេលដែលយើងមានភាពសក្តិសម តាមរយៈការគោរពប្រតិបត្តិចំពោះ ការបង្រៀន ទាំងអស់ដែលទ្រង់ ចង់ឱ្យ យើងមាននៅលើផែនដីនេះ។ ខ្ញុំស្រឡាញ់ និងគោរពដល់ទ្រង់។ ក្នុងនាមជា អ្នកបំរើដែលមានសិទ្ធិអំណាចរបស់ទ្រង់ ខ្ញុំសូមថ្លែងទីបន្ទាល់ ដ៏ឧទ្យារិកដោយអស់ ពីសមត្ថភាពរបស់ខ្ញុំថា ទ្រង់មានព្រះជន្មរស់ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។